

EMBASSY OF JAPAN VACANCY ANNOUNCEMENT

The Embassy of Japan is recruiting qualified Cambodian national to fulfil a position in the Embassy as detailed below:

Application deadline: 24 May (Friday)

1. Main duties

Support routine tasks of the Consular Section.

2. Number of recruitment

1 position

3. Qualifications required

- (1) Cambodian national
- (2) Level 2 in Japanese Language Proficiency Test (JLPT) or above, or an equivalent level in written and spoken Japanese and English.
- (3) Computer skills (Word, Excel, Internet etc.)

4. Working Information

(1) Place of work:

No. 194, Moha Vithei Preah Norodom, Sangkat Tonle Bassac, Khan Chamkar Mon, Phnom Penh Capital.

(2) Working hours:

5 days a week, from Monday to Friday (excluding embassy's holidays).
08:00 – 17:15 (Afternoon break: 12:00 – 13:30).

(3) Salary:

Salary will be determined based on the standard salaries in Cambodia and will be paid in US dollar.

5. How to apply

Interested candidates must submit or send via postal services the following documents to the Embassy of Japan by 5:00 pm, 24 May (Friday):

- (1) Resume in English or Japanese (with photo attached).
- (2) A copy of identification card.
- (3) Copies of academic and career certification documents.
- (4) A copy of a certificate of proficiency awarded for passing the level N2 JLPT or above.

* Documents submitted will not be returned.

6. Selection process

- (1) First screening: shortlisting process.
- (2) Second screening: interviews. (in the middle of June)

(Only shortlisted candidates will be contacted for interviews. The final result will be announced in the end of June).

Contact details:

Address: No. 194, Moha Vithei Preah Norodom, Sangkat Tonle Bassac,
Khan Chamkar Mon, Phnom Penh Capital.

Telephone No.: 023-217161 ~ 4

Contact persons: Ms. Rinjer

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ជំនួយជ្រើសរើសបុគ្គលិក

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកសញ្ជាតិខ្មែរដែលមានសមត្ថភាពដើម្បីបម្រើការនៅស្ថានទូតស្របតាមលក្ខខណ្ឌដូចខាងក្រោម៖

ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ២៤ ឧសភា (ថ្ងៃសុក្រ)

១. ភារកិច្ចស្នូល

បំពេញការងារប្រចាំថ្ងៃខាងផ្នែកកុងស៊ុល

២. ចំនួនបេក្ខភាពត្រូវជ្រើសរើស

១ រូប

៣. លក្ខខណ្ឌដាក់ពាក្យ

ក. ត្រូវមានសញ្ជាតិខ្មែរ

ខ. កម្រិតភាសាជប៉ុនត្រឹម កម្រិត N2 ឬ ខ្ពស់ជាងនេះ (មានសមត្ថភាពក្នុងការនិយាយសរសេរភាសាជប៉ុន និង ភាសាអង់គ្លេសបានល្អ)

គ. ជំនាញកុំព្យូទ័រ (Word, Excel, Internet ជាដើម)

៤. ព័ត៌មានទាក់ទងនឹងកន្លែងធ្វើការ

ក. កន្លែងធ្វើការ៖ លេខ១៩៤ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ភ្នំពេញ

ខ. ម៉ោងធ្វើការ៖ ៥ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ, លើកលែងថ្ងៃឈប់សម្រាកតាមការកំណត់របស់ស្ថានទូត) ម៉ោង ៨:០០នាទី ដល់ ១៧:១៥នាទី (សំរាកថ្ងៃត្រង់ ១២:០០ ដល់ ១៣:៣០)

គ. ប្រាក់បៀវត្ស៖ ផ្តល់ជូនជាប្រាក់ដុល្លារ

៥. បែបបទក្នុងការដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវដាក់ឯកសារឬផ្ញើតាមប្រៃសណីយ៍ស្របតាមចំណុចខាងក្រោម ត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែឧសភា (ថ្ងៃសុក្រ)

ក. ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស ឬជប៉ុន (ជាមួយរូបថតបិទភ្ជាប់)

ខ. សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

គ. សេចក្តីចម្លងសញ្ញាបត្រ និងឯកសារផ្សេងៗដែលទាក់ទង

ឃ. សេចក្តីចម្លងសញ្ញាបត្រកម្រិតភាសាជប៉ុន កម្រិតN2 ឬ ខ្ពស់ជាងនេះ

- ឯកសារដែលបានដាក់ជូនស្ថានទូត នឹងមិនត្រូវបានសងត្រលប់វិញឡើយ។

ង. ដំណើរការនៃការជ្រើសរើស

(១) លើកទី១៖ ការជម្រុះដំបូង

(២) លើកទី២៖ ការសម្ភាសន៍ (ពាក់កណ្តាលខែមិថុនា)

**(បេក្ខជនដែលជាប់វគ្គជម្រុះដំបូងនឹងត្រូវបានទាក់ទងដើម្បីធ្វើការសម្ភាសន៍បន្ត។
លទ្ធផលចុងក្រោយនឹងត្រូវបានធ្វើការប្រកាសនៅចុងខែមិថុនា។)**

សំរាប់ព័ត៌មានបន្ថែម៖

អាសយដ្ឋាន៖ លេខ១៩៤ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ភ្នំពេញ
ទូរស័ព្ទ៖ ០២៣ ២១៧១៦១ - ៤ (កញ្ញា វិនឌី)